



អត្ថប្រយោជន៍

- ✓ ផ្តល់ជូននូវអត្រាការប្រាក់ប្រកបដោយលក្ខខណ្ឌអនុគ្រោះ
- ✓ បង្កើនប្រសិទ្ធភាព និងផលិតភាពនៃអាជីវកម្ម
- ✓ តម្រូវការទ្រព្យធានាសមស្រប



ឯកសារតម្រូវ

- ✓ ឯកសារបញ្ជាក់អត្តសញ្ញាណភាពអ្នកខ្ចី និងអ្នករួមខ្ចី រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ លិខិតដែលមានតម្លៃស្មើ
- ✓ ឯកសារបញ្ជាក់កម្មសិទ្ធិទ្រព្យធានា
- ✓ ឯកសារអាជីវកម្មដូចជា អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ក្រសួង ឬមន្ទីរពាក់ព័ន្ធ
- ✓ ឯកសារបញ្ជាក់ចំណូលចំណាយ
- ✓ របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
- ✓ របាយការណ៍ធនាគារ (ប្រសិនបើមាន)
- ✓ ឯកសារផ្សេងៗទៀត តាមស្ថានភាពជាក់ស្តែងនៃអាជីវកម្ម



ការដាក់ពាក្យស្នើសុំឥណទាន

សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារយើងខ្ញុំ
ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 096 811 1118
មន្ត្រីជំនាញនឹងផ្តល់ប្រឹក្សាយោបល់ហើយជួយរៀបចំ
សំណើសុំឥណទានជូនលោកអ្នក

ឬ

អាចចុះឈ្មោះស្នើសុំឥណទានតាមរយៈអនឡាញ
ដោយគ្រាន់តែចូលទៅកាន់៖
www.smebankcambodia.com.kh

ស្កេនលើកូដ QR
ដើម្បីតាមដាន



ប្រព័ន្ធផ្សព្វផ្សាយ
សង្គមរបស់យើង។

* ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌធានាដោយពុំចាំបាច់ជូនដំណឹងជាមុន។



ស្កេន QR Code
ដើម្បីស្វែងរកសាខា
ដែលនៅជិតបំផុត



096 811 1118



www.smebankcambodia.com.kh

ឥណទានអនុគ្រោះ
ដើម្បីជំរុញកំណើនរបស់
សហគ្រាសធុនតូច និងមធ្យម

*លក្ខខណ្ឌផ្សេងៗត្រូវអនុវត្ត

ឈ្មោះគម្រោង	គោលបំណង	អត្រាការប្រាក់ប្រចាំឆ្នាំ		ទំហំឥណទាន	គោលបំណងប្រើប្រាស់	រយៈពេល	រូបិយប័ណ្ណ	សោហ៊ុយ
		៛	\$					
ឥណទានសម្រាប់ប្រតិបត្តិការទឹកស្អាតកម្ពុជា (CWOS)	ការអភិវឌ្ឍវិស័យទឹកស្អាត នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនេះ SME BANK បានផ្តួចផ្តើម និងកំពុងដាក់ឱ្យដំណើរការ «ឥណទានសម្រាប់ប្រតិបត្តិការទឹកស្អាតកម្ពុជា» ដល់ម្ចាស់សហគ្រាសដែលជាប្រតិបត្តិការទឹកស្អាតប្រកបដោយលក្ខខណ្ឌអនុគ្រោះ។	ចាប់ពី 4.75%	ចាប់ពី 5.00%	អតិបរមា 3 លានដុល្លារអាមេរិក ឬសមមូលប្រាក់រៀល	សម្រាប់ទុនវិនិយោគ ឬទុនបង្វិល	10 ឆ្នាំ	ប្រាក់រៀល ឬដុល្លារអាមេរិក	0.50%
ឥណទានសហគ្រិនស្ត្រី (CWES)	ឥណទានសហគ្រិនស្ត្រី ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្ត្រី នៅកម្ពុជា តាមរយៈឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនជាស្ត្រីអាចប្រើប្រាស់ឥណទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មី។							វិស័យអាទិភាព 0.50% ----- វិស័យធម្មតា 1.00%
ឥណទានសហគ្រាសធុនតូច និងមធ្យម (CSS)	ឥណទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍឡើង ក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទូទៅនៅកម្ពុជា តាមរយៈឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។	ចាប់ពី 5.00%	ចាប់ពី 5.50%					លម្អិតពីវិស័យគោលដៅសូមស្មេរ 
ឥណទានវិស័យឌីជីថល និងទំនើបកម្ម (CDAS)	ឥណទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតនៅក្នុងវិស័យឌីជីថល និងទំនើបកម្មនៅកម្ពុជាតាមរយៈឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ។	ចាប់ពី 5.60%	ចាប់ពី 5.80%	អតិបរមា 1 លានដុល្លារអាមេរិក ឬសមមូលប្រាក់រៀល				
កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិការទេសចរណ៍នៅខេត្តសៀមរាប (TFSS)	"កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិការទេសចរណ៍នៅខេត្តសៀមរាប" ត្រូវបានដាក់ឱ្យដំណើរការ និងអនុវត្តន៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្ទាល់ដោយ SME BANK ផ្តល់ការគាំទ្រដល់សហគ្រាស ឬ អាជីវកម្មគោលដៅដែលបាន និងកំពុងប្រតិបត្តិការ នៅខេត្តសៀមរាប (ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ) ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ (ក) បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍ (ខ) ការផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ដែលគាំទ្រដល់វិស័យទេសចរណ៍ (គ) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលគាំទ្រដល់វិស័យទេសចរណ៍។	4.00%	4.50% សម្រាប់ឥណទានធំជាង 1 លានដុល្លារ ----- 5.50% សម្រាប់ឥណទានរហូតដល់ 1 លានដុល្លារ	មិនកំណត់ (អាស្រ័យតាមផែនការវិនិយោគជាក់ស្តែង)				មិនមានគិតថ្លៃសេវា
ឥណទានសហគ្រាសធុនតូចជាឥណទានគ្មានទ្រព្យធានា (CMES)	ឥណទានសហគ្រាសធុនតូច ជាឥណទានគ្មានទ្រព្យធានាត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទូទៅ ដែលគ្មានទ្រព្យធានានៅកម្ពុជា តាមរយៈគម្រោងឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។	ចាប់ពី 7.25%	ចាប់ពី 7.50%	អតិបរមា 5 ម៉ឺនដុល្លារអាមេរិក ឬសមមូលប្រាក់រៀល		7 ឆ្នាំ		វិស័យអាទិភាព 0.50% ----- វិស័យធម្មតា 1.00%